



အဝိဇ္ဇာ အဘိဓာန်
AWIG - AWIG

ဒေသနာ ပာဠာယမဂ္ဂစိ ခေမိဇာနိ
DESA PAKRAMAN SARI BESIKN



ဒေသနာ ဗွန်ကုလ
DESA BUNGKULAN



နိမာယဗဟိဇာနိ
KECAMATAN SAWAN

သေသနာ ဗိဇ္ဇာဗိဇ္ဇာ နာဗဟိဇာနိ ဗဟိဇာနိ
DAERAH TINGKAT II KABUPATEN BULELENG

ဘီအေ ဗီပီပီ
TAHUN : 1999

បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ
 BANTANG AWIG-AWIG DESA PAKRAMAN SARI BESIKAN

ឆ្នាំ ១៩៩៩ SARGAH	១. បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ I ARAN LAN WEWIDANGAN	១ 1
ឆ្នាំ ១៩៩៩ SARGAH	២. បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ II PETITIS LAN PAMIKUKUH	១ 1
ឆ្នាំ ១៩៩៩ SARGAH	៣. បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ III SEKERTA TATA PAKRAMAN	២ 2
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Palet 1 Indik Kama	២ 2
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Palet 2 Indik Prajuru	៣ 3
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Palet 3 Indik Kulul	៤ 4
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Palet 4 Indik Paruman	៥ 5
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Palet 5 Indik Druwen Dega	៦ 6
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Palet 6 Indik Sukerta Pamitegep	៧ 7
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Kaping 1 Karang, Tegai lan Carik	៨ 8
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Kaping 2 Pepayoman	៩ 9
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Kaping 3 Wewangunan	១០ 10
	បង្គោល ឧបត្ថម្ភ បង្គោល ឧបត្ថម្ភ Kaping 4 Ubuhan-ubuhan	១១ 11

ကပ်ပိ ၅၊ ဇာယ

Kaping 5 Bhaya

ကပ်ပိ ၆၊ ပန်ယာဂရန်ဗန်

Kaping 6 Penyanggran Banjar

၁၃

13

၁၄

14

မာဂ္ဂ

SARGAH

၁၃၊ မုက္ခလာ ဟာယ ဝါတဏ

IV SUKERTA TATA AGAMA

မုက္ခလာ ၁၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 1 Indik Dewa Yadnya

မုက္ခလာ ၂၊ ဗုဒ္ဓိဗုဒ္ဓိ မဟာ

Palet 2 Indik Rsi Yadnya

မုက္ခလာ ၃၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 3 Indik Pitra Yadnya

မုက္ခလာ ၄၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 4 Indik Manusa Yadnya

မုက္ခလာ ၅၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 5 Indik Bhuta Yadnya

၁၄

14

၁၄

14

၁၈

18

၁၉

19

၂၂

22

၂၃

23

မာဂ္ဂ

SARGAH

၅၊ မုက္ခလာ ဟာယ မုက္ခလာ

V SEKERTA TATA PAWONGAN

မုက္ခလာ ၁၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 1 Indik Pawiwahan

မုက္ခလာ ၂၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 2 Indik Nyapian

မုက္ခလာ ၃၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 3 Indik Sentana

မုက္ခလာ ၄၊ ဗုဒ္ဓိဗုဒ္ဓာယ မဟာ

Palet 4 Indik Warisan

၂၄

24

၂၄

24

၂၅

25

၂၆

26

၂၇

27

မာဂ္ဂ

SARGAH

၆၊ ဝိဘာယ ဝိဘာယ

VI WICARA LAN PAMIDANDA

၂၉

29

မဏ္ဍုလီ တံ၊ ဗုဒ္ဓိ ဗြိသ္ဗာ
Palet 1 Indik Wicara

ဗုဒ္ဓ
29

မဏ္ဍုလီ ဗျ၊ ဗုဒ္ဓိ ဗြိသ္ဗာ
Palet 2 Indik Pamidanda

ဗုဒ္ဓ
30

မဏ္ဍုလီ
SARGAH

ဗုဒ္ဓိ ဗြိသ္ဗာ ဗုဒ္ဓိ ဗြိသ္ဗာ
VII NGUWAH NGUWOHIN AWIG-AWIG

ဗုဒ္ဓ
31

မဏ္ဍုလီ
SARGAH

ဗုဒ္ဓိ ဗြိသ္ဗာ
VIII PAMUPUT

ဗုဒ္ဓ
31

AUM'OM

Om Awigrahamastu namo siddham

mwah amagehaken kadi linging awig-awig iki.

SARGAM I

ARAN LAN WEWIDANGAN DESA

Pawos I

(1) Desa puniki mawasta Desa Pakraman Sari Besikan, Desa Bungulan.

(2) Jebar kakuwub wewidanganhya manuting dresta.

(3) Desa puniki Kawangun antuk 1 (siki) banjar, kepan antuk 4 (petang)

tempekan luire:

a. Tempek Kaja Kangin

b. Tempek Kaja Kaub

c. Tempek Kelod Kayu

d. Tempek Kelod Kangin

SARGAH II

PATTIS LAN PAMIKUKUH

Pawos 2

Desa ngmanggehang pamikukuh minakadi :

၁။ ပဏ္ဍိတသီလ

(1) Pancasila

၂။ ဣန္ဒြေကျွေး စပ်ဖတ် ပဏ္ဍိတသီလ

(2) UUD 1945 pamekas pasal 18

၃။ ပုဒ်မူရီ

(3) Perda Proo

၄။ တြိဟိတာကာ

(4) Tri Hita Karana

ဟုတ်ပါ ၂။
Pawos 3

ပဏ္ဍိတသီလ ပဏ္ဍိတသီလ

Patitis Desa inggih punika :

၁။ မိကုကု မိကုကု ကုကုကု ကုကုကု

(1) Mikukuh miwah ngrajegang Sang Hyang Agama.

၂။ နိဂ္ဂီလိ ဟုတ် ပုဒ်မူရီ

(2) Nginggilang tata prawredine nagama.

၃။ ကုကုကု ကုကုကု ကုကုကု ကုကုကု

(3) Ngajegang kasukertan Desa saha pawongannya sekala niskala

၃။ နိဂ္ဂီလိ

SARGA III

ဟုတ်ပါ ဟုတ် ပုဒ်မူရီ

SUKERTA TATA PAKRAMAN

ဟုတ်ပါ

Palet 1

၃။ နိဂ္ဂီလိ

Indik Krama

ဟုတ်ပါ ၃။

Pawos 4

၁။ နိဂ္ဂီလိ ကုကုကု ကုကုကု ကုကုကု ကုကုကု

(1) Sane kebawes Krama Desa inggih punika kulawarga sane magama Hindu tur

မဟုတ်ပါ ကုကုကု ကုကုကု ကုကုကု ကုကုကု

sampun marabian, nginggilin karang Desa inggihan nenten, saha nyungsung

ကုကုကု ကုကုကု

Kahyangan Desa.

၂။ နိဂ္ဂီလိ ကုကုကု ကုကုကု

(2) Sajaba punika kabawes tamiu

ဟုတ်ပါ ၅။
Pawos 5

ကုကုကု ကုကုကု

Krama Desa yenten :

၁။ ကုကုကု ကုကုကု ကုကုကု ကုကုကု

(1) Krama Ngarep : Kulawarga sane sampun mawiwaha saha ngampori kahyangan

2) Krama Bakti

Desa sampun pastika saking Dadia
Inggih punika Krama Desa sajaba ring ajeng.

Pawos 6

Kawit dados Krama Desa sangkaning :

(1) Pawiwahan

(2) Ngrereh pangupa jiwa jenek magenau ring Desa saha makta ilikita saking kesahe

Pawos 7

Panemayan tedun makrama Desa

(1) Sangkaning pawiwahan : asasih sesampun mabiakala

(2) Ngrereh pangupa jiwa : tigang sasih tur sampun naur pananjung batu

Pawos 8

Tetegenan (urinan, papeson, ayah-ayahan) Krama Desa :

(1) Krama Ngarep wiadin Krama Bakti keni tetegenan manungkul marupa urinan, lamlanan, papeson miwah ayah-ayahan

(2) Balu lanang wiadin istri luput manuk

(3) Rikalaning tedun ngayahi, wenten sjalih tuggil matilar sadurung puput karya tan pasadok, wehang Krama Desa punika keni pamidanda

Pawos 9

Krama Desa kadadosang

(1) Mapuangkid, mapiteges tan tedun ngayah rikala ; mayadnya, sungkan, matepetin,

၈၅၁

(2). Tetap.

pesabok, wenang Kraha Desa punika keni pamidandamerupa beras 5 (Limang) kg.

(4). Krama Nyada Lan Krama Deha, ayahan kesuka-sukaan.

ក/ច ដំបូងបង្អស់

(6). Kekalahan yang dialami ayah, K.

(7) Pamidangan ketawur ring narabhar (ang Bujana) an tar nany ring turuman nikel.

(8). Karna nyada dados masuqate wintah urin pendapa

Krama Desa kedadosang nenten ngayah dikala

(1). Maduwe Yajliya, sungkan, matepetin, polih tempo wantah apisan, sejabang pulih

ebas-ebasan saking Prajuru.

உதவித் துணை

(4) Kama sañe kedadosang ngampel sañe malingoh ring laba Desa Bangkulan.

(5) Krama Desa sane sampun lepas mekramita desa taler sane malinggih ring iaba Bali

mewali mekanya desa tur mesadok ring Prajuru Desa lehi penanjung batu mecca

beras 1 pikul.

អាត្មៈ ក្រហម្មៈ អាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
nadur, ngruwak, kaluasan, polih tempo wantah apisan, sajabaning polih embas-

ស្នាមអាត្មៈ ប្រាជ្ញៈ
embasan seking prajuru

២. កាត្មៈ អាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
2. Nyada, mapiteges ngamademang ayah prade

កាត្មៈ អាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
a. Sinalih tunggil okane lanang sampun marabian.

កាត្មៈ អាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
b. Sampun mayusa 60 warsa

៣. កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
3. Ngampel, mapiteges nutug ayah antuk aria (jinah) manut pararem duaning malinggih

រី ប្រាជ្ញៈ
ring pura Desa

កាត្មៈ ក្រហម្មៈ ក្រហម្មៈ
Pawos 10

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
Swadharmaning Krama Desa inggih punika :

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
1. Anut satinut ring daging Awig-awig miwah pararem-pararem.

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
2. Patut mapiorah ring Prajuru Desa prade :

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
a. Nampi lanang wiadin istri jantos makolem

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
b. Kalayu-sekaran/kapademan

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
c. Ngembasang oka

កាត្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ ក្រហម្មៈ
d. Ngwarangang

၅။ ရတနာသ နှာသ ရသဏ ဣဏိယိသုတဏိ ဣဏိဗ္ဗိ ဟာဒ ကဏိ ရသဏ ပဟုဗ္ဗဟု
 3. Boya krama Desa nglinggihin utawi ngwangun ring tanah karang Desa patut naur

၆။ ပုတိဏိ သာသုတဏမာဓါ
 upeti manut pararem

၇။ ဂိကဏ္ဍ နက္ခဏပဏာ၊ ဗျာကုဏ္ဍာရမာဏိ နာတဏိဗ္ဗိရသဏမာဓါရသဏဗ္ဗိဏိ
 4. Rikala nangun upacara, suaran loudspeaker kawatesin ngantos pukul solas wengi

၈။ သဗဏ ပိဗ္ဗိ ဟုပဏာ ဟန္တုဏ္ဍာဗ္ဗိ ဣဏ္ဍာဗ္ဗိဗ္ဗိ ဣဏ္ဍာဗ္ဗိဗ္ဗိ ဣဏ္ဍာဗ္ဗိ
 sajaba inti upacara antuk Puja Tri Sandya miwah Kramaning Sembah.

၉။ ပြာဇသ သဗ္ဗာဏ ဟုဏ္ဍာဗ္ဗိ ဟုဏ္ဍာဗ္ဗိ ဟုဏ္ဍာဗ္ဗိ ဟုဏ္ဍာဗ္ဗိ ဟုဏ္ဍာဗ္ဗိ
 5. Prade mamiara ubuh-ubuhan ring paumahan patut mamresihin kandang mangda

၁၀။ ဟဏ္ဍာဗ္ဗိ ဟုဏ္ဍာဗ္ဗိ ဟုဏ္ဍာဗ္ဗိ
 baumnyane tan mambu ka pisaga

၁၁။ သပ မိဏ ဟုဏ္ဍာဗ္ဗိ သဗ္ဗာဏ ပိဗ္ဗိဗ္ဗိဗ္ဗိ ဣဏ္ဍာဗ္ဗိဗ္ဗိ ဣဏ္ဍာဗ္ဗိဗ္ဗိ
 6. Sapa sira ugi sanc piwal sekadi kecap ring ajeng patut keni panidanda manut

၁၂။ သာသုတဏမာဓါ
 pararem.

ဟုဏ္ဍာဗ္ဗိဗ္ဗိ
 Pavos II

ဟုဏ္ဍာဗ္ဗိဗ္ဗိ ဟုဏ္ဍာဗ္ဗိဗ္ဗိ ဟုဏ္ဍာဗ္ဗိဗ္ဗိ ဟုဏ္ဍာဗ္ဗိဗ္ဗိ
 Petias utawi piolih-olih Krama Desa, luire

၁၃။ ဟုဏ္ဍာဗ္ဗိဗ္ဗိ ဟုဏ္ဍာဗ္ဗိဗ္ဗိဗ္ဗိဗ္ဗိ ဟုဏ္ဍာဗ္ဗိဗ္ဗိ
 (1) Polih pasayuban Prajurit Desa.

(2) Kabawesin piwah katiwakin pamulus sahanan wicaranya.

(3) Dados Kapalih miwah mamilih Prajurit

(4) Pefias seosan sane manut parareh.

ပုဂံဘက် လမ်း
Pawos !2

Wusan dados Krame Desa luitre

(1) Pinunas ngaraga, sesanipun kalokika ring paruman.

(2) Kahorayang Cuaning ieu prasida ngsehin solah, setata mecuk kecaping awig-awig.

(3) Sang wusān makrama Desa patut

a. Muputang utang-piutang ring Desa.

b. Tan polih pah-pahan saking padruwen Desa sane sekala.

Palet 2

Indik Prajuru
Pawos 13

တၢ် ဂုဏ်သုတ ဂုဏ်သုတ ဂုဏ်သုတ ဂုဏ်သုတ ဂုဏ်သုတ

(1) Desa kaenter olih Kelihan Desa.

(2) Banjar kaenter oleh Kelian Banjar

(3) Kelian Desa kawantu bilih :

a Patajuh utawi Pangliman.

b. Panyarikan

9121. **ပီတီဇာကျ**
c. Patengen

d. Kasinoman / Pamijian

(4) Sajroning ngenterang sukertah niskala kelihan Desa mistunggihan Pamangku
Kahyangan Desa.

Paras 14

(1) Swadarmaning Kelilan Desa Tupe

- (1) Swadarmaning Kelilhan Desa Tupe

a. Ngenterang panglaksanaan sadaging Awig-awig miwah pararern, Desa

b. Nunutur ngenterang Krama Desa ngupadi manut patitis

c. Mawosin miwah nikangang pamutus arép ring wicara Krama Desa

d. Maka duta matemuang bawos ting sapa sira ugi.

Prade Prajuru, iwang panglaksana keni pamidanda nikel ring kaiwangah soang-

Pawos 15

(1) Petras ulawi ulih-ulihan Prajurit Desa laire

- (1) Petras ulawi ulih-ulihan Prajurit Desa laire

1. Lirip natuwunan miwah patunggal

၇၂။ မဟာဗျူဟာသုတ်၊ နိဗ္ဗာန်၊ ၁၁၂။

b. Petras seosán maíntí na cáraim.

0. Petas seosai manul pararem.

Praincu Desa kagentosin santukan

- (2) Prajuru Desa kagentosin santukah

a. Seda

७७८

b. Pinunas ngaraga, sasampun kalokika ring paruman Desa,

Kaporavan? during nilar swadhar

c. Kañorayang durgang nilar swadharma.

Nganorayang utawi ngentosin Prajurit patut ring sajroning paruman Desa

പിന്നെ ൭൨

Palet 3

Indik Kulukul

1141K KUKU
1141K KUKU

၁၈၅၁ ခုနှစ်

Pawos 13

တို့ ဘုရားရှိခိုး ဂုဏ်အား ဝိညာဏ်

- (1) Kulal ring Desa luire :

ဟူ၍ နိဂုံးရမည်။

a. Kulrut Desa

१०११ २०११ २०११

b, Kulkul Banjar

[illegible]

c. Kukul Syak

၄၂၁။ အာရုံစူးစိုက်စွာ စိတ်စိုက် စိတ်စိုက် ။

d. Kulkul Saka-saka

[illegible]

(2) Tabung ditetapkan kulul Desa manut dresta

၀၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၂၊ ၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၈၊ ၉၉၊ ၁၀၀။

a. Papuman, 3 p̄rahaian / 3 palci

၄၈။ မဟာဗဟုသုတ၊ ဗျူ၊ ပဉ္စမဟုသုတ၊ ဗျူ၊ မင်္ဂလာဟု

b. Pawiwahan, 2 prahatan / 2 palet

ရဘူး အကယ်၍ အိမ်ထောင်ရေး ခံနိုင် ဟု ယူဆပါက အိမ်ထောင်ရေး ခံနိုင် ပါလိမ့်မည်။

c. Kayu sekaran, 1 prahatan / 1 palet

အရပ်ရပ် ကာလ

Karınca baya :

ကလေး ၁၀ နှစ်အတွက် အသုံးပြုရန်

a. Jiwa baya : atuludan bulus

၇၈၆ မိုးတံခါး ပွဲ ဟုလျှာသိလျှာပါး

b. Geni haya : diang tuludan bulus

၄၁။ နတ်သားတို့၏ နတ်သား နတ်သား နတ်သား နတ်သား နတ်သား

c. Toya baya : telur & telur dan busuk

[illegible]

d. Kalayu sekar : siki prahatan / siki palet

(3) Kuikol Desa tan werang katepak yening tan sangkaning pituduh Prajuru, sejab

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့

tengeran kapatca baya.

[illegible]

(4) Sapa sira sane nepak tan sangkating pituduh Prajuru patut digelis atur uninga ring
 ꦱꦥꦱꦶꦫꦤꦺꦱꦤꦺꦤꦥꦏꦠꦤꦱꦁꦏꦁꦠꦶꦠꦸꦝꦥꦫꦗꦸꦫꦸꦥꦠꦸꦛꦢꦶꦒꦺꦭꦶꦱꦱꦸꦫꦸꦤꦶꦁꦫꦶꦁ
 Prajuru indik kabulatar: panepake, yen tan asapunika sane mamurug kadanda manut

ਅਨੁਭਵੀ

paratrem.

ਪੰਨਾ ੩੧

Palet 4

Indik paruman

Indik paruman

မရဘဲသာ နေလေ။

Pawlos 17

တံ၊ ပာဏဇာတိ၊ နိဗ္ဗာနာရုံ၊ ဝေဇာ၊ နိဗ္ဗာနာရုံ၊

(1) Paruman / sangkepan ring Desa, luire :

၈၈၁ ပုသိမ်မြို့နယ်၊ သာဓကကြီးကျွန်း

a. Parurman Desa kawentenang :

- Nyabran 1 (asasih) nuju purnama, tan paarah-arrah duaning sampun
 panemaya,
 Napkala gata, maka jalaran arah-arrah manut tetujon.

b. Sangkepan Prajuru kalaksananyang manut wiguna

c. Sangkepan Seka-seka, manut kabutaan

(2) Paruman Desa madhidonan sekadi ring sor :

a. Prasida kalaksanayang risampun katedunin olih sane patut ngamiletin
 kamanggala antuk tengeran kujukul, saha mabusana manut dresta.

b. Kawentenang panyakcak sepsepan,

c. Sadurung paruman kamargiang mangda kalaksanayang pamujan indik ngarcana
 Ida Bagawan Panyarikan malarapan sarana canang.

d. Tan kalugra masuara biuta, prade wenten asapunika keni pamidanda bea
 pacamil,

c. Pamutus bebawos manut tetimbang, punika sahe kamanggehang.

(3) Prade pidaging paruman tan kangukupan/ kararemin jantos ping 3 (tiga), ring
 paruman selanjutnya Prajuru wenang niwakang pamutus.

Pawos 18

(1) Sajroning paruman Desa, Kelihan Desa patut nyiarang pamargin ngenterang Desa
 pamekas indik

a. Murtjuk lungsuring pakraman saha ayah-ayahon, miwah saluir arta brana
 diwewahi Desa,

b. Rencana Prajuru Desa indik nginenin btsaha Desa kapungkur.

(2) Pamutus paruman Desa sinanggehang pararefin maka pamitegep panglaksanaan pidaging

အဝိကဗိဇာ
Awig-awig.

ပရဟာမိတ်
Pawos 19

- လ်း မံဆိပရဟာမိတ် အဝိကဗိဇာ အသွင် အပရဟာမိတ် အသွင် အသွင် အသွင်
- (1) Sangkepan Prajuru keyenangan wantan maparidabdab ngrincikang pangrencana
Desa, sadurung kaingakupin olih Krama Desa.
- ဤ မံဆိပရဟာမိတ် အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (2) Sangkepan Prajuru tan kawenangang ngamedalang pamutus tetegenan ring Krama
Desa, sadurung kaingakupin olih Krama Desa.
- ဤ မံဆိပရဟာမိတ် အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (3) Ring sangkepan, Prajuru Desa wenang ngonekang/ngawetuang pidaging pasuara
maka pituduh sang ngawiwenang utawi ngonekang pararem Desa sane pecak.

ပရဟာမိတ် ၅၁
Palet 5
Indik Hruwen Desa
ပရဟာမိတ် ၅၀၁
Pawos 20

- လ်း အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (1) Kahyangan Desa iurc : Pura Desa, Pura Dalem, Pura Puseh, Pura Kahyangan Jaga:
- ဤ အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (2) Carik : Pelaba Pura Dalem malinggih / ၄၈၈၈၈
- ဤ အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (3) Karang malinggih.....?
- ဒ်း အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (4) Setra inggih punika
- ဤ အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (5) Warung Desa
- ဒ်း အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (6) Tabungan Dana Suci / LPD
- လ်း အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (7) Ganimbelan / Gong abarung.

ပရဟာမိတ် ၅၁
Pawos 21

- လ်း အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (1) Sakeluaring Hruwen Desa patut wanten ilikitannya.
- ဤ အသွင် အသွင် အသွင် အသွင် အသွင် အသွင်
- (2) Tan kalugra ngadol / ingsahang niwah sapenunggalannya patruwen Desa

Yening durung kasungkemin olih Krama Desa.

Pawos 22

Pilih-olihan Desa luité : saking palab pura, urunan Krama Desa, paica : saking Guru Wisesa, Dana punia, LPD, miwah paica tiosan sane patut.

Palet 6

Indik sukerta pamitegep

Kaping 1

Tegal, Carik, miwah pakarangan

Pawos 23

(1) Krama Desa patut ngawatesin karang antuk pagehan / turus utawi tembok

panyenger mangda tinglas tur asi.

(2) Watcs sisi Kaler Miwah Kangin patut kakaryanin olih sang ngamong karang sane wawasta ngagaleng kaluan, sajabaning tanah tegal miwah carik, batese sisi Kelod miwah Kauh, reh punika wawaste ngagaleng kateben.

(3) Prade karasayang pagehan / turus inucap ngalikadin, yen prada arsa panyandinge kengin batese nganggen pinget kewanten sane kacihnayang antuk Pai tur kasaksinin olih Prajurit.

(4) Kautsahayang mangda tan wenten karang kabebeng.

(5) Nganggen marga druwen anak ten's rikala Pitra Yadnya (mendem miwah sane teosan), sesampune punika patut sang nganggen marga ngalaksanayang pamarascita

marga.

၆၁။ ကြာမာရဝါဒါး စံသော ခုခါနွဲ့ နွဲ့ဟံး မာဆာနွဲ့ သောရဝါဒါး လီဟံးဟံး၊ ခုခါနွဲ့ နွဲ့ဟံး
 (6) Krama Desa mangga nenten ngutang sekancan sane ngaletehin (kotoran) ring
 ဟံးလီဟံးဟံး၊ ခုခါနွဲ့ နွဲ့ဟံး မာဆာနွဲ့ သောရဝါဒါး လီဟံးဟံး၊
 telabahe. Yening mainurug keni pamidanda manut pararem.

မာဆာနွဲ့ နွဲ့ဟံး
 Pawos 24

၆၂။ မိခါလီဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

(1) Sinalih tanggil Krama Desa tan kalugra :

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

a. Ngalah-alah margi, tegal, miwah karang Desa,

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

b. Ngalah-alah tegak kahyangan miwah setra

၆၃။ ပြာဝေ ခုခါနွဲ့ နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

(2) Prade wenten kadi ring ajeng sang ngalah-alah patut ngawaliang tanah inucap saha

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

keni pamidanda, kaduhurin upacara manut dresta.

မာဆာနွဲ့ နွဲ့ဟံး

Kaping 2

မာဆာနွဲ့ နွဲ့ဟံး

Papayonan

မာဆာနွဲ့ နွဲ့ဟံး

Pawos 25

၆၄။ ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

(1) Tetanduran ring karang paumahan prede ngantos ngaliwat bates patut kasepat

ဟံး နွဲ့ဟံး နွဲ့ဟံး

ganungin.

၆၅။ ခုခါနွဲ့ နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

(2) Yening wenten tetanduran ngaliwat bates (ngungkulin) bilih-bilih ngantos mayanin

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

kapisaga, patut kewara antuk phigum tetujone mangda sang nruwewang digelis

ဟံး နွဲ့ဟံး နွဲ့ဟံး

notor.

၆၆။ ပြာဝေ မာဆာနွဲ့ နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

(3) Prade sampun kayara taler tan wenten usaha sang nguwenang tetanduran, raris

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

sang rumasa kaweratin patut masadok ring Prajuru, tut risampun kaporitetes olih

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

Prajuru raris kalugra notor tetanduran inucap, sakewanten patin papayonane patut

ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

kadriwe olih Desa.

၆၇။ မာဆာနွဲ့ နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး နွဲ့ဟံး

(4) Sang keni pamidanda, panyangaskara saha prabea manut pararem arep ring

ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
wewangunan sang karubuhin luire

ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ

- a Sang hriwenang tetanduran sane mayanin,
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
b. Sang notor (monggol) tetanduran.

- ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
(3) Krama Desa patut ngawerdiang tetaneman sane ngawenang Desane asri utawi
ᮘᮞᮒᮘᮞᮒ
lestari.

ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Kaping 3
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Wewangunan
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Pawos 26

ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Yabran ngawangun patut :

- ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
(1) Masadok ring Prajuru miwah sang ngawewenang
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
(2) Tan nyayubin kapisaga.

ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Kaping 4
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Ubuh-ubuhan
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
Pawos 27

- ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
(1) Sabanan Krama Desa sane mamara ubuh-ubuhan patut sayaga nitemin negul utawi
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
nglogor mangda tan ngarusakin karang miwah pabianan Krama Desa tiros, bilih-bilih
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
ngantos ngranjing ngaletehin tegak suci.
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
(2) Prade wenten ubuh-ubuhan malumbar utawi ngeleb ngarusakin pakarangan miwah
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
pabianan Krama tiros, risampun kawara kengin ketaban masengker 3 (tigang) rahina,
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
ring rahina 4 (petang) rahina kengin kadol anggen paur danda, prabea pamelibaraan,
ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ ᮘᮞᮒᮘᮞᮒ
miwah tetanduran sane karusak manut panglokika Prajuru tur sisannya kawaliang

ring sang uruwenang.

(3) Krama Desa sane naban ubuh-ubuhan patut masadok ring Prajuru Desa, yen nenten asapunika kengin kasengguh maling.

(4) Prade jantos ngalètèhin tegak suci, risampun kaparitetes olih Prajuru Desa, wenang sang uruwenang ubuh-ubuhan ingcap kadanda upacara pamrayascita manut dresta miwah prabea sane karusak.

(5) Sapa sira ugi tan karatutang nuba, molias miwah nyetrum ring telabahe, ring tukad, miwah ring carik, prade wenten asapunika keni pamidanda manut pararem.

Kaping 5

Bhaya

Pawos 28

(1) Parindik Bhaya luire : kapanca baya nuwah duracara ring agama.

(2) Sang manggihin kahanan panca baya patut nepak kukul pamitah; saha mapitulung.

(3) Prade ring kahanan jiwa baya, sang mayanin patut katur ring sang ngawenangang, tur Prajuru Desa patut ngaturang pamrayascita manut dresta.

Pawos 29

(1) sang manggihin kahanan arta baya (kamalingan) patut nepak kukul mapitulung, utawi sang kamalingan matur uning ring Prajuru Desa sane pacang nimbangin tur nandanin kabuatannya, saha mawuwuh upacara pangaskara prade wenten, adma memaling barang kang sinanggèh suci.

(2) Pratingkahi mapailon ring dusta kabawos seruron duaning tan nyadokang ring Prajuru Desa jantos wenten anak tiis nyaduang patut kadanda kadi dandaning

maling manut pararem.

(3) Prade wenten jadmia ngarereh reramon tan masadok ring sang njaderbe, prade kacunduk, patut kadarida kadi dandaning maling manut paragem.

(4) Prade wenten padma nganjingin pakubon wiadin pakarangan rikala suwung.
မာဇ္ဈိမံ မေတ္တုပတ ဘေဝံ စိတဒု ပာရာဂူလာ သင်္ခါဘလသဂါ၊ အရိယန္တာ ဟိ အနုဘဟိ
mawastu sang madruwe karang miwah pakubon kaicalan, wenang jadira inucap
ကျယ်ပါဝ် ဘေဝံ မေတ္တုပတဒေအ မာဇ္ဈိမံ ဟိ ဟုဘ ဒေသာ
nyumpahang raga antuk madewa saksi ring Pura Dēsa.

(5) Maugda ran katuwekang kadi ring ajeng raris asing-asing ngranjingin pakubon
-
miwah pakarangani jadinya Gos patit.

a. Matenggeran suara / makaukan.

b. Nyantos sang nuwernang karang rawuh utawi masadok ring pangapit pinih
ယၢ်သီလိမ္ပာ်ဝါ ဟူၤတဲာ်နီၣ်ပုၤ၊
nampak naka buatan pangrampe.

c. Maka pangarali rikala suung, juru arah patut nagihgin sawen ring pamedal sane karauhin.

4791 51

Kapring 6

Panyanggra Banjar miwah Tempekan

ප්‍රශ්. 2 කී තුළ
 Paws 30

Krama Desa rikala ngawentenang upacara suka-duka patut kasanggge olih
Krama banjar miwah tempekan inanut pinunas sang madrusye karya.

၆၈၇ ၆၉

५२ SĀRGĀH IV

എഴുതിയ ഗാനം കേൾക്കാം

SUKERTA TATA AGAMA

பலுதாரி ஸ்ரீ

Palet 1

ကမ္ဘာ့ဥပဒေမဟုတ်ဘဲ

Indik Dewa Yadnya

(1) Palinggih panyiwian Desa, luire Pura Desa, Pura Puseh, Pura Dalem, Kahyangan

Jagat.

(2) Rabina plodalan ring soang-soang pura inucap, inggih punika:

[illegible]

1. Tumpek wayang ayuning sasi

ဤအတိုင်း နှိုင်းယှဉ်ပါက အသိပညာ

Wrespati sungsang ayuning sasil

ပြည်သူတို့၏ အသံများကို ဟောပြောရန် အသံချပ်

: Wrespati medangsia ayuning sasih

ဒါကတော့ ဗဟုတရားနဲ့ အကျိုးရှိစေမယ့်အားနဲ့ အကျိုးရှိစေမယ့်

Anggara wage klau nuju tilen ayuning sasih.

(3) Parade piodaan Ageng ring Kahyangan Jagat patut karawuhin antuk panyiwi saking.

[illegible]

Krama Desa Adat Buluh Kec. Kubutambahan, Krama Pamaksan Pura Patih miwah

Pamaksari Pura alasagung Kubutan, bahan, Krama Desa Sangsit Cangin, Yeh. Krama

ပြည်သူများ၏အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် အကြောင်းအရာများကို ဖန်တီးထုတ်ဝေခြင်းသည် အလွန်ဆိုးရွားသော အပြစ်တစ်ခုဖြစ်ပြီး ဤသို့ပြုမူသူများကို အပြစ်တင်စွာ စစ်ကြောင်းဆောင်ရွက်ရမည်။

စာအုပ်အား အားလုံးအသုံးပြုနိုင်ရန်အတွက်

manut dresta kajangkepin pangaleman.

(4) Pamargin piodalan luire : Nista, Madya, Utama.

ឧទា. វិទ្យា. ធម្មតា បំណងសិក្សា ឲ្យបាន ច្បាស់លាស់

a. Nista : Bakti pekeling / suci tabasan

0 0 0

b. Madya : Pedudukan Alit

ଆମ ଦୁଇଜଣ ମଧ୍ୟସ୍ଥମାନ

c. Ujama : Pedudusan Agung

သေး ပျံ့ဖက်က ပျော့သော အရာမျိုး

d. Sejaba Pura Dalam lan Kahyangan Jagat : Ngedase warsa (10 taun) Utama

ਅੰਤਰਰਾਸ਼ਟਰੀ ਮਾਨੀਤਰ

manut ayuning sasih.

(i) Ring soang-soang pura inucap kadegang Pamangku, manuting drestan, paling

kingkit siki-siki

ឧបត្ថម្ភ បង្កើន ឧបត្ថម្ភ ឧបត្ថម្ភ ឧបត្ថម្ភ ឧបត្ថម្ភ

(2) Ngadegang Painangkun marut sekadi ring sor :

၁၃၁။ တတိယ ဟူ၍ အောက်ပါ အတိုင်း

a. Ngawaris' utawi katurunan,

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၀၀ မှ ၈ နာရီ ၁၀ မိနစ်အထိ

b. Nyanyian utawi ngugut linggih ring penataran Pura

နိဂုံး - ကာလအတွင်း ဗဟုသုတနှင့် အတွေ့အကြုံများကို အသုံးပြုနိုင်ရန် အားပေးပါ။

c. Kajudi oleh Krama sajroning pamaran Desa.

၂။ ဟူ၍ အာရုံတူ အာရုံခံ အာရုံပြု အာရုံသိတော့

(3) Tan Wenang kanggen, Painangku pade Ceuangga.

၁၂ ပြုစုထားသော အစီအစဉ်များကို လေ့လာ

(4) Prabea kamangkulan luire :

အား အတိအကျအရေအတွက်မရှိဘဲ အတိအကျအရေအတွက်မရှိဘဲ အတိအကျအရေအတွက်မရှိဘဲ

a. Mawinten kamedalin saha kalaksanayang olih sang ngadegang.

၈၈။ စာမူဟု ယူ၍ သာဓကကဲ့သို့ ဟုတ်မှန် ဟု ဆိုရသကဲ့သို့ ၊ ဆိုသောစကားမှာ ဟုတ်မှန် ဟု ဆိုရသကဲ့သို့ ၊

b. Manitra Yadnya riwekas patut kasungkemin olih Krama Desa utawi pangemong.

အနက်အဓိပ္ပာယ်ကို ဖော်ပြရန် အောက်ပါအတိုင်း ဖော်ပြပါမည်။

sanistane Brahma Prayascita.

பரமசிவ ஐஸ்வர்யம்

Pawos 33

ဤသို့စာအုပ်ကို ပေးအပ်ရန် ဤစာအုပ်ကို

Swadharmaning Pamangku, luire :

၁။ ဂိုဏ်းအသင်းများသည် ဘာသာရေးနှင့် ပတ်သက်သည့် အခွင့်အရေးများကို အကျိုးအမြတ်အတွက် အသုံးပြုရန် မရည်ရွယ်ပါ။

(1) Ngerisak lan mereresik nyabran Purnama-Tilem, Anggara kasih, Tumpek, Kajeng

အိမ်မှပြန်လာသောအခါ

klivon.

ဦး ကုမ္ပဏီ ဟု ယူဆကာ ဂျပန်ဘက်သို့ ရောက်ရှိလာပြီး နောက်ဆုံးတွင် ဂျပန်ဘက်သို့ ရောက်ရှိလာခဲ့သည်။

(2) Ngenterang upacara piodalan wantah ring pedudusan alit utawi ring soang-soang

အကယ်၍ နေ့စဉ် နေ့စဉ် နေ့စဉ်

Krama Desa.

[illegible]

(3) Tan wenang salab-sulub yan mainurug wenang Pamangku inucap nyepuhin raga.

[illegible]

a. ⁰¹Gama-gamana

၂၇၇။ ငါ့အတွက် အကျိုးရှိစေပါ။

b. Maklisan / katanib

ရမား ကံစိလကံ (၁၆)

c. Ngawelat istri

၁၃။ ပြာသုဇာ သီတင်းသင် ဖွဲ့စည်းပုံအား အကျဉ်းချုပ်ဖော်ပြပါ။

(4) Prade sinalih tunggil Pamangku kapialangan utawi cuntaka kengin nuul Pamangku

បុត្រា ឯករាជ្យ ហើយ អ្នក ប្រកាស ៖

tiosan utawi nuur Sulinggih.

[illegible]

(5) Prade Pamangu sampun ngayah ring Pura raris wenten kalayu sekaran ring dadiya

ශ්‍රී පාද්මා

ipun :

a. Pamangku inucap mapamit, sakewanten sampunang mawali malih ka Pura,
b. Tan budal selami pibadalan.

ਪਾਵਸ 34

Petias utawi olih-olihan Pamangku :

ស្ថាប័នប្រតិបត្តិការស្រាវជ្រាវ និងបណ្តុះបណ្តាល

(1) Luput patuhunan fujwah pepeson.

(2) Nujju piodalan Resi Bojana risampun puput yadnyane.

(3) Polih busana arangsyukan nyabran 2 warsa

ਪਾਵਸ 35

បង្ហាញ ភាពវិបាក ដ៏ធំធេង ក្នុង ការ បោះឆ្នោត បំបែក ប្រជាជន ជា ២ ភាគ គឺ ភាគ ខាង លិច និង ភាគ ខាង កើត
 Pamangku kagentosin nantukan : seda, pinunas ngaraga manaw; kageringan
 ឲ្យ មាន ភាព បែក បាក់ ដូច គ្នា ដូច គ្នា ដូច គ្នា
 miwah kausanang sangkaning nilar sesana.

ਪਰਮਾਤਮਾ ਜੀ
Pawos 36

Sukerta Kabayangar: sekadi ring sor :

၈၆ ပာဠိဂုဏ် ဇာတ် အပိုဒ်

(1) Tan kalugra ngfarijing ka pura luire :

၁၃၈၂ ခု၊ အောက်တိုဘာလလဆန်း ၁၁ ရက်နေ့၊ နံနက် ၈ နာရီ ၁၀ မိနစ်

a. Sang kaibén catur cüntaka, iure :

အသံလှ မအာဘကြီး အသံလှမအာကြီး

- Kalayu sekaran (kepadaman)

א. חתום על כל דף

- Pangantenan

តើឱ្យដឹង ១២៣៤៥៦៧៨៩

- Ngembasang oka

உதாரணம் 1: மிகைதரவுகளை

- Megama (sebel ngraga)

- Megalima (sebelah utara)

Barat Laut, Barat Daya, dan Selatan

b. Makta sahanan barang sinanggeh ngaletihin,

၇၁၁။ မာရုတောဝါတိ၊ မာရုတောဝါ ဘိက္ခုနံ ဧပေယော၊

c. Sato ageng, sajawaning rikala mapapada,

၇၁။ စာတို့သည် အဘယ်အရာကို ဟောဆိုသနည်း။

d. Mabusana tan manet kadi tata caraning ngranjing ka Pura.

၄၁။ မာယုရံ ဝုဗာဏိ၊ ဗာဗ္ဗကသမာဓိ၊ ပြာဟုဗု ဝုဗာဏိ၊
 c. Sadurung polih wak-uwakan saking Prajuru Desa.

ဒု၊ ပြဟိံ အဝုဏ ဗာဗ္ဗဝံ သိ ပုဏ၊ ဝိဇ္ဇိဒ္ဓ ပုဏိက။
 (2) Pratingkahe tan wenang ring Pura, inggih punika :

၁။ ဝေယျဗျာ၊ ဝုဗာဏိ၊

a. Masuipah (cor)

၂။ ဝေယျဗျာ၊ ဝုဗာဏိ၊ ဝေယျဗျာ၊ ဝုဗာဏိ၊ ဝေယျဗျာ၊ ဝုဗာဏိ၊ ဝေယျဗျာ၊ ဝုဗာဏိ၊ ဝေယျဗျာ၊ ဝုဗာဏိ၊
 b. Makohetan, inakoleto dados asiki Janang istri, mabacin, nyangsang busana

၃။ မွတ္တံ ဝေယျဗျာ၊ ဝုဗာဏိ၊ မာယုရံ ဝုဗာဏိ၊ ပြာဟုဗု ဝုဗာဏိ၊
 c. Munggahtedun palinggih, sajawaning polih pituduh Prajuru Desa.

မုဗ္ဗာသိ ဝုဗ္ဗ၊

Pawos 37

၇။ ပြာဟုဗု ဝုဗ္ဗာသိ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊

(1) Prade wenten sane kodat (karauhan) ring Pura kengin :

၁။ ကာယံ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 a. Kasangra saha sahaning pangandikan Ida Batara patut kalokika olih Krama,

၂။ ကာယံ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 b. Kapintonin prade rumasa kusumangsayan.

ဒု၊ ပြာဟုဗု ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊

(2) Prade Kahyangan kahanah durmanggala, Pamangku patut digelis nyadokang ring

ကာယံ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 Kelihan Desa, selanturinya ngamargiang upacara prayascita manut dresta.

မုဗ္ဗာသိ ဝုဗ္ဗ၊

Palet 2

ဇာယိဇ္ဇိသိ ဝုဗ္ဗ၊

Indik Resi Yadnya

မုဗ္ဗာသိ ဝုဗ္ဗ၊

Pawos 38

၇။ မံ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊

(1) Sang pacang madeg Pinandita utawi Pandita, patut masadok ring Prajuru Desa

ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 miwah PHDI Desa.

ဒု၊ ပြာဟုဗု ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊

(2) Prajuru Desa patut ngawas nitenin tan wenang mialangin prade kacihnan nyasar

ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 saking kakecap sastra miwah dresta, tur sareng nyaksinin upacara saha nyiarang ring

ကာယံ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 paruman Desa, tegap ring wates kawenangannya indik ngenter yadnya prade nepek

ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 ring sastra iniwah dresta.

ဒု၊ ကာယံ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊

(3) Krama Desa patut ngaturang ayah sapemadeg miwah ring pangelepas sang

ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊ ဝုဗ္ဗာသိ၊
 Pinandita / Pamangku sane katuntum olih Prajuru Desa sanistane Brahma Prayascita,

tur nyarengin ngromba prade upacara kalaksanayang olih keluarga oane Painangku.

ហុកាឃី ឡង
Pawos 39

សំណេរ បង្ហាញ បញ្ហាដ៏ធំៗ ឲ្យក្រុមប្រឹក្សា ចាត់តាំងគណៈ

- (1) Para Pamangku palut ngerihinang inuput upacara ring wewidangan Desa,
 မဟာမိတ် ဘုရားရှင်တို့၏ ဦးစီးမှုအောက်တွင်
 sesempluhe wawu kengin inuputang upacara kajebat Desa.

(2) Krama Desa sareng sami ngawas nitenin katuntun olih Prajuru mangda sahanan yadnya sane kawentenang kaicen pamuput olih Pamangku manut kawenangannya soang-soang.

Palet 3
 Indik Pitra Yadnya
 Pawos 40

၆၆၅။ ပမာဏံ ပဉ္စမံ နာမနာမာရံ ဘိ ခုဿံ။
 Pemargin Pitra Yadnya madudonan sekadi ring sor.

សំណុំរឿង៖ ០០២/២០១៩

- (1) Pangupakaran sang kalayusekar :

a. Antuk mendem utawi ngeseng maka cihna makingsan ring Ibu Pertiwi miwah
Batara Brahma, selarni nupitang prabea.

Atiwa-tiwa ufawi ngaben (palebon)

(2) Riwusan kebenaran (palebon) mawastu sahpun majar-ajar wawu ngingkup utawi ngalinggihang Dewa Hyang / Palebon.

ਪਾਵਸ 41

စွယ်စုံကို ကြာလေ ခုလေ၊ ပြာဇုတ် ခုလေ၊ ကုလယု မဟာဘင်္ဂါ၊
Swadharmaning Krama Desa prade wenten kalayu sekaran :

၈၆၂။ သို့သော် အောက်ပါအတိုင်း ဖော်ပြပါသည်။

- (1) Sang kaduhkitan patut :

a. Nyadokang ring Kelihan Banjar / Kelihan Desa saha nunas tetimbangan ring

ကဝေင်တေယျာ
kawentenaninya,

၇၈။ ကာကွာကွာလှူရကွာကွာ ကွာကွာကွာ ကွာကွာကွာ ကွာကွာကွာ ကွာကွာကွာ
b. Ngaturin Kelihan Desa nundā mangda Krama Desa ngarongha sapuputa,

၇၉။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
c. Yening wenten Krama Desa tan nedunin patut keni pamidanda.

၈၀။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
(2) Swadharmaning Kelihan Desa maritetes pamargin sang kaduhkitan napike pacang
kapendem, makingsan rihin utawi lantur kabenang.

၈၁။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်

(3) Tan kengin utawi kalugra

၈၂။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
a. Ngalelet sawa langkungan ring 35 (patsasur) rahina / asasih

၈၃။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်

b. Nginepang bangbang

၈၄။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
c. Mendem rikala : Semut sedulur, kala gotongan, Purnama-Tilem, Rerahinan Dora
ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်

(Pasah), Apit patuh miwah rikala Piodalan ring Kahyangan.

၈၅။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်

(4) Yen wenten seda sangkaning gering ngelahlah mangda kapendem / kageseng

ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
pramangkin utawi sedinaning pati.

၈၆။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
(5) Prade sang kalayusekaran salah pati wiadin ngulah pati, kengin kabakti budal,

ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
sakewanten kadulurin antuk upacara panebusan ring genahe seda, ring Perempatan
ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
(catu pata) miwah ring cangkem setra.

ယေဝ် ယေဝ် ယေဝ် ယေဝ်
Pewos 42

၈၇။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်

(1) Sane kasinanggeh cuntaka, luire :

၈၈။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
a. Kelayusekaran,

၈၉။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
b. Ngraja swala,

၉၀။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
c. Ngembasang putra,

၉၁။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
d. Kefuroi,

၉၂။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
e. Pawiwahan,

၉၃။ ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ် ယေဝ်
f. Gania ganane,

- g. Salah timpal.
- g. Salah timpal.
- (2) Sengker cuntaka manut kawantenan, a inggih punika :
- a. Kabuyusekaran : Risampun kapendem 9 (sia) rahina sare ngarep, 3 (tigang) rahina kaliangan nyane, yan kageseng, wantah 3 rahina sare ngarep kewanten.
- b. Ngraja swala : Sesampun maKramas
- c. Ngembasang putra : Sane istri 42 (abulan pitung rahina), sare lanang
- d. Keruron : Sane istri 42 (abulan pitung rahina), sare lanang 3 (tigang) rahina,
- e. Pawiwahan : Sesampun upacara makala-kalaan
- f. Gamia gamana : Sesampun kepalasang, saha kamargiang pamrayascita
- g. Salah timpal : Sesampun kamargiang pamrayascita manut kepatutan sare kamanggala olih Kelihan Desa

Paaw 43

- (1) Atiwa-tiwa (pangabenan) kelaksanayang :
- a. Nyawa Resi mapiteges nenten ngagah gegumuk (sawa tan kakemang),
- b. Sawa Prateka.
- (2) Panemayan pangabenan, luire :
- a. Ngaben pramangkin,
- b. Ngaben ngamasa (nyabran upacara Panca Wali Krama ring Besakih)
- (3) Dudonan pangabenan ngawit saking sèda utawi ngagah sawa, ngeseng, pangiriman

RECEIVED

Palet 4

မာတုကော ၅၅၂

ဤစာချုပ်သည် မြန်မာနိုင်ငံတော် ဥပဒေနှင့် ကိုက်ညီစွာ ရေးသားချုပ်ဆိုပါသည်။

- ۱. پاتەمونيڭ كاما بىلەن كاما پەتاك سايرونىڭ گاربا نىگانتوس كالايۇسەكاران
patemoning kama bang lan kama petak sajroning garba ngantos kalayusekaran

- ۲. رىۋەكاس.
riwekas.

၆၅၁ ဇာတိသို့ ကရုဏာတရား

a. Megedong-gedongan,

b. Duk Sang Kama Reka medal,

b. Duk Sang Kana Reka medal,

c. Kepud odel,

c. Képű odel,

d. Ngarorasin

d. Ngārora sin

၄၁. ဟုဟုနုဇ္ဈာ

e. Tutug Kambuhan,

f. Nigang sasihin,

f. Nigang sasihin,

၇၈၁-၇၈၇ ဇွန် ၁၈၇၁

၁၃. Otonah,

အဘယ့်ကြောင့်လဲ

h. Pawiwahan,

i. Mawinten.

i. Mawinten.

(3) Upacara-upacara inucap kamargiang, nista, madya, utama manut sastra mivah

— *Ursula* 1
Hestia.

សេចក្តីថា យើង មិនទាន់ បំពេញ តួនាទី របស់ យើង ហើយ យើង មិន អាច ធ្វើ បាន ឡើយ

(1) ដូច្នេះ យើង មិន អាច ធ្វើ បាន ឡើយ

- (1) Bhuta Yadnya inggih punika upacara-upacara pabiakala ring pertiwi lan kahyangan,
 සර්වා ප්‍රාණි සහ ආරාධනා ක්‍රියා කලාපයේ
 sarwa prani saha upacara ring bebutan.

[illegible]

- (2) Upacara pabyakala ring sarwa prani luire :

၁၁။ သိမ်တူ ဟူ၍၎င်း သိမ်တူ ဟူ၍၎င်းတို့၎င်း တို့၎င်း

- a. Ring sarwa tumuwuh rikala Tumpek engatag/Wariga

ရက်စွဲ: ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ ၀၀ မိနစ်

- b. Ring sarwa ingon-ingonan nikala Tumpek Kandang/Uye

[illegible]

- c. Upacara pakala-kajaan manusa kabawos mabyakala.

စွာ ဖွဲ့စည်းကာ ပြုစုထားသော အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြပါမည်။

- (3) Upacara pabyakala ring pertiwi, kahyangan lan bebutan kawastanin Macaru,

Pacaruan, kamargiang : nista, madya, utarna.

២១- ឈាមហត្ថិ រី ហត្ថិ ឆតុត្ថាត្ថា ហត្ថាហត្ថា

- (4) Sejawaning ring ajeng kawentenang upacara :

၁၅၃။ အောက်ဖော်ပြပါအတိုင်း အကျဉ်းချုပ်ဖော်ပြပါသည်။

- a. Mejot-jotan nyabrian usan ngeranteng yadnya sesa.

[illegible]

- b. Masapuh-sapuh rikala pacang pujawali ring pura : ngrerisak lan ngrerisik

ਪਾਵਲ 46

[illegible]

- (1) Rikala Tilem Kanem kalaksanayang upacara panangluk mrana ring segara.

ឧបត្ថម្ភការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- (2) Nangken ngawarsa rikalaning Tlèp Kasanga kalaksanayang Tawur Kesanga

အသံအတိုင်း အသံကို ပြောပြနိုင်ပါသည်။ အကျဉ်းချုပ် အသံ သို့မဟုတ် အသံ၏ ချက်ချင်း

selantunnya kamargiang pangrupukan utawi mabuu-buu maka cihna mapag rahina

ကျောင်းပျံ့အေး

Penyelesaian.

ဦးစီးချုပ်၊ အထွေထွေအရာရှိနှင့် ပုံစံစာအုပ်များ အားဖြည့်ဆည်းပေးရန်

- (3) Melisang Seseapan kamargiang ring purnama kadasa mahut dresta matunggilan ring

[illegible]

Bhatara Turun Kabeh manut lontar Swamandala.

၆၃။ ရွာဘေး မကောင်းပုံ၊ ရွာအတွင်း လူအား အသက်ပေး နေသော ရွာဘေး၊ ရွာအတွင်း လူအား အသက်ပေး နေသော ရွာဘေး

- (4) Brata Panyepian patut kalaksanayang olih krama desa, luire :

3. Amati Geni mapiteges tan kengin mapi-api ;

4. Amati Karya mapiteges tan kengin makarya ;

5. Amati Lelungan mapiteges tan kengin malelungan utawi melancaran ;

6. Amati Lelungan mapiteges tan kengin nyuarayang sarwa oneng-onengan ;

(5) Brata Penyepeian inucap kapidabdab olih Sambangan. Lan Nyambang Raga.

(6) Sang namurug Recap ring ajeng keni pamidanda.

(7) Brata Penyepeian kamargiang saking semeng (endag surya) kacihnayang antuk

suara kulkul ngantos semeng (endag surya) benjangne taler kecihnayang antuk

suara kulkul pinaka cihna Pangembak.

(8) Sesampun rahina Panyepian, kraña desa patut ngalaksanayang Dharina Santi utawi

Sima Kraña.

SARGAH V

SUKERTA TATA PAWONGAN

Palet I

Indik Pawiwahan

Pawos 47

(1) Pawiwahan kalaksanayang manut UU No. 1 Tahun 1947 miwah PP 10 Tahun 1983

miwah sane lianan saha matengeran suara kulkul kalih prahatan/palet manut

Dresta.

(2) Prade pangambile.

a. Gos agama patut kalaksanayang Upacara Sudiwidani ;

b. Tri Wangsa patut kalaksanayang Upacara Patiwangi.

c. Yang mawali kedehe : patut ngelaksanayang upacara sudewadani

PALET 1. INDIK PAWIWAHAN (PAWOS 47)

- d. Indik Silaran Kukuliyakala wenten pawiwahan : inggih punika : tung tung tung 3x9 100 kg
- e. Yening sinalih tunggil wenten pasaren marabiah ke dusa Desa Adat (inggihan kambil antuk sang wangsa sane tegahan utawi wangsa patch) punika mangda wenten sesari ke Desa Adat marupa final Rp. 50.000.
- f. Yening sinalih tunggil wenten pasaren sane marabiah tur parabiah antuk ngasod wangsa utawi nyered wangsa utawi macebur patut sang ngambil punika wenten sesari ke Desa Adat marupa beras akehnyane 100 kg.
- g. Manut pawos no. 2 c punika mangda prasida keranjingang ritakala ngawomenang upacara pawiwahan utawi bebas.
- h. Manut pawos no. 2 d punika mangda prasida keranjingang ritakala jagi nunas mapamit ring merajan sesugan tur kenter antuk wali dadi soang-soang.
- i. Yening pawiwahane saking siki Desa Adat utawi saking purusa miwah predana ring sejabag Desa Adat Sari Besikan mangdene ring lanang pangrawose kadagiringin sesari Rp. 30.000.
- Sesari punika keranjingang :
- Ring Desa Adat Rp. 10.000;
 - Ring Saksi-saksi Rp. 10.000;
 - Prajurit Adat Rp. 10.000;
 - Kepala Dusun Rp. 10.000;

පළමු පිටුව : ප්‍රතිපත්ති පොත : පළමු කොටස : 3 වන

PALET 2 INDIK NYAPIAN PAWOS 48

- No. 5.
- c. Balu istri wit sentana rajeg (macebur) yening mawali (pales) wenang keni pamidanda 50 kg beras tur keranjingang kedesa adat.
- d. Balu lanang wit kapurusa nyehurin yening mawali ke Desa Adat wenang keni pamidanda beras 100 kg tur keranjingang ke Desa Adat.
- e. Sinalih tunggil kerama Desa Pakraman Sari Besikan palas merabi tur kacilmayang antuk pasadok ring ring Klian Desa, nanging malih kambil (merabi) patut keni pamidanda beras 100 kg tur keranjingang ke Desa Adat.

2. ~~ඉදිරිපත් කරනු ලබන පරිදි ප්‍රකාශයට පත් කරනු ලබන පරිදි~~
 (3) Dudonan pamargin parabian inggihan Pepadikan miwah Ngerorod kalaksanayang

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 marul dresta kadulurin antuk Pa Saksi.

3. ~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 (4) Prade pawiwahane nyeburin (nyentana) maka cihna sane lanang dados pradana.

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 Kapretiksa antuk Prajuru/Bandesa.

4. ~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 (5) Pakerebkambean mapiteges upacara pamuput marabian manut sakadi ring sor :

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 a. Sajroning sane kabawos Ambe inggih punika kalaksanayang antuk upacara

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 pajauinan, luring

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 - Jejaunan mirakadi nunas wadone (ngambe) ring pamerajan nyane antuk

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 upacara piuning utawi Pejati.

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 - Ngadungang kahyuli keluarga wadone

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 b. Sajroning kabawos Kerab kelaksanayang ring sekala minakadi :

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 - Antak panyaksi krama desa

~~සහ ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 - Pamekas penyaksi Prajuru saha ngilikitayang

ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා

Palet 2

Indik Nyapian

ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා

Pawos 48

1. ~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 (1) Nyapian melarapan antuk palas merabian manut UU No. 1 1974.

2. ~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 (2) Yening sinalih tunggil seda mapiteges balu minakadi balu lanang wiadin balu istri.

3. ~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 (3) Kebawos palas merabian inggih punika sesampun wenten keputusan saking

~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 Pengadilan Negeri yen sampun pastika wastu tihglas apadang pamutuse, selantunya

~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 Prajuru desa nyiarang kawentenannya ring wewidangan desa manut dresta.

4. ~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 (4) Patut mikukuhang UU No. 1 Tahun 1974 indik :

~~ප්‍රධානියා සහ ප්‍රධානියා සහ ප්‍රධානියා~~
 a. Tata cara palas merabian ;

၅၈၁။ မွတ်ဇာနည် ဇာလှီ၊

b. Swadhannaning balu

၅၉။ ဇာလှီ ဆာဇာနည် လေ့လာသိရ။

(5) Balu kabinayang dadogs .

၆၀။ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ

a. Balu istri wit sentana rajeg miwah boya sentana rajeg ;

၆၁။ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ

b. Balu Lanang wit kapurusa miwah nyehurin.

၆၂။ ဇာလှီ ဇာလှီ

Palet 3

၆၃။ ဇာလှီ ဇာလှီ

Indik Sentana

၆၄။ ဇာလှီ ဇာလှီ

Pawos 49

၆၅။ မိမိကလေး ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ ဇာလှီ

(1) Sentana wenten 2 (kalib) pawos, luire :

၆၆။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

a. Pratisentana : Sentana sane medal saking pawiwahan manut agama miwah

၆၇။ ဇာလှီ

dresta

၆၈။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

b. Paperasan : Sentana antuk ngidih sane majalaran antuk saksi sekala niskala.

၆၉။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

(2) Prade wenten anak istri ngawetung sentana nenteh ngalaksanayang upacara

၇၀။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

pawiwahan, mangda tan kawastanin babinjat okane utawi astra rikala rarene kantun

၇၁။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

ring garba patut kalaksanayang upacara olih reramannyane.

၇၂။ ဇာလှီ ဇာလှီ

Pawos 50

၇၃။ ဇာလှီ ဇာလှီ

Tatacara meras sentana :

၇၄။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

(1) Sapa sira ugi krama desa pacang ngidih sentana patut masadok ring kelihan Desa

၇၅။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

sanistane asasih sadurung pamerasan kamargiang.

၇၆။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

(2) Kelihan Desa sane kawakilin olih Kelihan Banjar nyiarang ring wewidangah desa,

၇၇။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

sapa sira ugi sane rumasa tan lila niangda nyadokang ring Kelihan Desa masengker

၇၈။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

2 (kalih) wiku

၇၉။ ပုဒ်မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး မိမိကလေး

(3) Prajuru digelis mawesin saha ngicenin pamutus nepek ring sastra miwah dresta.

- (4) Prade sulur pamerasan inucap nenten manut kecap ring ajeng, Keliran Desa wenang ngandeg sang pacang memeras, saha ngicenin panuntun mangda kapuputang sulur hehawose rihin utawi wjcaranya.
 (5) Ngidih sentana patut kalikita olih sang rumawos minekadi Pengadilan Negeri.

ហេតុការណ៍ ទី៤
 Pawos 51

ហេតុការណ៍ ទី៤ ប្រធានក្រុមប្រឹក្សាភិបាល

(1) Paperasan kapuputang risampung :

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

a. Mawidiwidana paperasan,

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

b. Kasaksinin olih Prajurit Desa sane ngilikitayang saha kakesiarang ring banjar,

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

miwah ring tempekan.

(2) Sane patut kaperas anggen sentana inggih punika :

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

a. Papeimahang nedunang saking purusa :

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

b. Prade tan wenten saking purusa kengin saking wadon, yening taler tan wenten

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

kengin sekama-kama nanging sesamen ;

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

c. Kengin meras sentana langkung ring adiri ;

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

d. Sane pacang kaperas mangda sedharma.

ហេតុការណ៍ ទី៤

Palet 4

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

Indik Warisan

ហេតុការណ៍ ទី៤

Pawos 52

(1) Warisan inggih punika tetanuan, artabrana, miwah ayah-ayahan.

(2) Warisan wenten 2 (kalih) soroh luire :

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល

a. Sane dados kepan

ឧទាហរណ៍ ៖ ប្រធានក្រុមប្រឹក្សាភិបាល
 : Gunakaya, utang-piutang :

b. Sane tan dados kepah

Due tengah, pusaka, kahyangan.

(3) Wawu kebawos warisan prade wenten :

a. Sang mapiturun (Pewaris)

b. Keturunan (ahli waris);

c. Artabrana utang piutang.

(4) Ahli waris luiré :

a. Pratisentana Purusan :

b. Sentana Rajeg

Co. Sentuna Boneragus Lencuo

(5) Prade tan wenten sekadi ring ajeng, sane kasinangguh ahli waris :

a. Turunan purusa pernah ngunggahang ;

b. Turunan purusa pernah nedunang ;

c. Turunan purusa kesamping :

Pawos 53

Swadharmaning ahli waris :

(1) Nerima saha ngutsahayang tetanilan pahang saking keluhunannya sekadi pengempon
 සහිත පුත් සහ පැවසූ කතාකරු විශ්වා චාරිත්‍රයෙහි කළ යුතු මනාමට නිර්දේශ
 sanggah, pura saha pangupakarannya miwah nyeledihin ayah-ayahian pawaris.

(2) Ngupacara pita pawaiis sapuputnya.

(3) Naurin utang-utang pawaris sane maout panglokika.

Pavlos 54

Pangepahan waris kadi ring sri :

(1) Para ahli waris polih pahian pada, risainpun kalaksanayang upacara Pitra Yadnya lan

utang-utang sampun buntas.

(2) Kengin tan polih pahan waris prade.

a. Nilar kawitan

b. Alpaka Guru Rupaka, sgsampun wenten bisama ring sang rumawos,

c. Sentana rajeg kesah mawiwaha, nyeburin kabawos ninggal kedaton.

(3) Sentana sane boyah ahli waris kengin inuponin :

a. Sentana istri selami dereng kesah merabian ;

b. Prade wenten sentana istri madue oka tan kangkenin olih lanangnyane, oka sane
asapuniki wantah inuponin pagelahan ibunnyane ;

Mulih dehe utawj teruna

(4) Jiwadana inggih punika paweweh olih pawaris sane kantun maurip ring okane istri

maka bekel (tetadtadan) merabian.

SARGAH VI

WICARA LAN PAMIDANDA

Palet 1

Indik Wicara

Pawos 55

(1) Sane wenang inawosin miwah mutusang wicara ring krana desa inggih punika

Prajuru Desa kang sinaggeh Kerta Desa.

(2) Prade sang mawicara tan wenten turpu ring pamutus Kerta Desa kengin masang

wicara inucap ring sang Rumawos.

Pawos 56

(1) Sahanan wicara sane mawiwit kacorahan sane sinanggeh nungkasin daging Awig-
awig miwah pararenti desa, patul digelis kabawosin yadiastun durung wenten
pasadok.

(2) Sejabha wicara inucap ring ajeng patul nyantos pasadók saking sang nunas bawos.

(3) Panepase patut pastika nyantenang iwang kalawan patut malarapani antuk Pri
Pramana (saksi, ilikita, bukti) miwah hepek ring dresta.

၁၅၅၂၂
 Palet 2
 ကုမ္ပဏီအများပိုင်
 Indik Pamidanda
 ၁၅၅၂၂
 Pawos 57

(1) Desa wenang niwakang pamidanda ring krama desa sane sisip.

(2) Peniawak inutap kelaksanayang oleh Kelihan Desa.

ကျောက်စာ ၁၈
Pawos 58

(1) Krama desa sane langkung ring tigang paruman ngelantur tan naur urunan dedandan
miwah panak jinah wenang kesepekan.

(2) Bacakan pamidanda luhre :

a. Panukun kasisipin ;

b. Danda arta ;

c. Kaspekan;

d. Kanorayang ;

e. Panyangaskara.

(3) Prade sang mialanghi wenang kasece kang selanturnya taler tan prasida ngeselin

solah, tan wenten pamargi tios, sejabaning kanorayang.

(4) Pamidanda inucap kawastanin buntas risampun sang kakeninin.

a. Naür pasubayan pecak, kadulurin antuk panyayascita panyapsap kaiwangan ring desa.

b. Nunas geng pengampura ring krama desa.

(5) Arta pamidanda ngranjing dados druwen desa.

SARGAH VII

NGUWAH-NGUWUHIN AWIG-AWIG
Pawos 59

(1) Nguwah-nguwuhin Awig-awig desa puniki kamargiang ring Paruman.

(2) Paruman inucap mangda kasungkemin antuk pakarsan grama desa.

(3) Pidaging nguwah-nguwuhin Awig-awig malarapan antuk gilik-seguluk.

SARGAH VIII

PAMUPUT
Pawos 60

Sahauring sane durung kabawos sajroning Awig-awig puniki, patut kalaksanayang manut tatacara sane sampun ketah mainargi kadulurin antuk pararem-pararem.

Pawos 61

(1) Awig-awig puniki kararemin duk lahina. Saniscara Ugu, Tanggal ping 15, Purnama

Asuji, Sasih Katiga, Isaka 1921, Tanggal Masehi 15 September 1999

(2) Awig-awig puniki kamargiang ngawit kangkupin.

(3) Awig Awig puniki kalinggatanganin olin:

1. Klian Desa Pakraman Sari Besikan,
Desa Bungkulun



I Dewa Ketut Djareken

2. Klian Banjar Satria,

I Dewa Made Remi

3. Kepala Dusun Satria,

I Dewa Made Remi

4. Klian Tempek Raja K angin, 5. Klian Tempek Raja kauh

I Dewa Nyoman Adika

I Dewa Nyoman Sujana

6. Klian Tempek Kelod kauh, 7. Klian Tempek Kelod k angin


I Dewa Putu Pardiassa

I Dewa Made Oka



8. Kepala Desa Sawan,

Ica Bagus Suardnyana, S.A.
No. 600009882



9. Kepala Desa Bungkulun,

Ketut Sumardhana, SH

Mengetahui dan telah dicatatkan

Nomor : 09 tahun 1009

Tanggal : 6 Oktober 1009

Bupati Kepala Daerah Tingkat II Kabupaten Suleleng.



Wirata Sindhu

Surat Pernyataan Bersama

Kami yang bertanda tangan di bawah ini

I. N a m a : I Dewa Ketut Djareken
Jabatan : Klian Desa Pakraman Sari Besikan
Alamat : Dusun Satria, Desa Bungkulan, Kecamatan Sawan, Kab. Dati II Buleleng
dalam hal ini sebagai Pihak I (Pertama)

II. N a m a : Nyoman Manarcana
Jabatan : Klian Desa Adat Bungkulan
Alamat : Dusun Pundun Sangsik, Desa Bungkulan, Kecamatan Sawan, Kab. Dati II Buleleng
dalam hal ini sebagai Pihak II (Kedua)

sama-sama membuat pernyataan sebagai berikut :

1. Di Desa Bungkulan ada dua buah Desa Adat yaitu Desa Adat Bungkulan dan Desa Pakraman Sari Besikan dimana wilayah atau palemahan kami saling melintasi ketika melaksanakan Upacara Panca Yadnya.
2. Walaupun saling melintasi kami dari masing-masing pihak mengakui keberadaan itu yang kami warisi sejak dahulu sesuai dresta dan sama-sama tidak keberatan dan menghalangi kegiatannya.
3. Untuk ngajegang kesucian dalam pelaksanaan Upacara Dewa Yadnya dari masing-masing yang berkepentingan berjalan dengan baik utamanya bila terjadi kematian dari salah satu pihak tidak mengotori kesucian dimaksud.
4. Kami bakal tetap menjalin kerja sama yang baik dan saling membantu serta selalu melakukan kordinasi dengan desa administrasi seperti yang telah kami lakukan utamanya pada waktu ada upacara Piodalan di Pura.

Demikian surat pernyataan bersama ini kami buat agar bisa kami pergunakan dalam rangka sama-sama ngajegang Sanghyang Agama (Agama Hindu) yang kita sucikan.

Bungkulan, 25 September 99

Klian Desa Adat Bungkulan

Nyoman Manarcana

Sumardhana, SH



I Dewa Ketut Djareken